


ដំហានរហូតដល់ការបង្ហោះ(upload)

សំណូមពរបង្ហាញប័ណ្ណស្នាក់នៅបច្ចុប្បន្ន

ដើម្បីបញ្ជាក់រយៈពេលស្នាក់នៅ(ថ្ងៃផុតកំណត់) ក្នុងប័ណ្ណស្នាក់នៅបច្ចុប្បន្នរបស់អ្នក សូមបង្ហោះ(upload)ឯកសាររូបភាពនៃប័ណ្ណស្នាក់នៅដែលអ្នកកំពុងមានបច្ចុប្បន្ន។

ការបញ្ជាក់ "記号番号" ("លេខនិមិត្តសញ្ញា") នៃគណនីគោលដៅ

លេខនិមិត្តសញ្ញានៃគណនីគោលដៅ ត្រូវបានបង្ហាញតែ4ខ្ទង់ចុងក្រោយប៉ុណ្ណោះ។ សូមបញ្ជាក់ដោយផ្ទៀងផ្ទាត់ជាមួយគណនីគោលដៅ។



ការប្រុងប្រយ័ត្នពាក់ព័ន្ធនឹងការបង្ហោះ (upload)

- * ទំហំឯកសារដែលអាចបង្ហោះ(upload) បានគឺមួយរូបភាពមិនលើស10MB។
- * ទម្រង់ឯកសារដែលអាចបង្ហោះ(upload)បានគឺ jpg • jpeg • png • gif។
- * សូមបង្ហោះ(upload) ឯកសាររូបភាពឲ្យត្រូវតាមទំហំស៊ីម។
- * ប្រសិនបើរូបភាពតូចបើប្រៀបធៀបនឹងទំហំស៊ីម រូបភាពលៀនចេញក្រៅស៊ីម ឬក៏មិនច្បាស់ យើងអាចនឹងស្នើសុំឱ្យអ្នកបង្ហាញវាម្តងទៀត។

ជំហានរហូតដល់ការបង្ហោះ(upload)

គំរូល្អនិងគំរូមិនល្អនៃរូបភាព




គំរូល្អ



ព្រីលមិនច្បាស់



រូបភាពដាច់មិនពេញ ឬថតបញ្ឆិត



គំរូល្អនិងគំរូមិនល្អនៃរូបភាព



មើលមិនឃើញដោយសារចាំងពន្លឺស្រមោល



តូចបើធៀបនឹងបរិវេណថតតូចដោយសារថតបែរមេឃ



ជំហានរហូតដល់ការបង្ហោះ(upload)


អំពីការបង្ហោះ(upload)



ប៊ូតុង "表面の画像を選択"
("ជ្រើសរើសរូបភាពខាងមុខ")
ប៊ូតុង "裏面の画像を選択"
("ជ្រើសរើសរូបភាពខាងក្រោយ")

ចុចប៊ូតុងដើម្បីបង្ហោះ(upload)
រូបភាពខាងមុខនិងខាងក្រោយរបស់ប័ណ្ណស្នាក់នៅ។


■ ចំពោះកុំព្យូទ័រ



សូមជ្រើសរើសរូបភាពពីថត
(folder)ដែលបានរក្សាទុក។

■ ចំពោះទូរសព្ទទំនើបស្នាតហ្វូន

<ចំពោះអាយហ្វូន(iPhone)>



<ចំពោះអែនដ្រូយ(Android)>



សូមបើកកាមេរ៉ាហើយថតរូប
ភាព
ឬជ្រើសរើសរូបភាពដែលត្រូវ
បានរក្សាទុក។

ជំហានរហូតដល់ការបង្ហោះ(upload)

5

អំពីការបង្ហាញក្រោយបង្ហោះ(upload)រួច

ក្រោយបង្ហោះ(upload)រួច "ឈ្មោះឯកសារ" "រូបភាពមើលទុកជាមុន(preview)" និង "ប៊ូតុង削除("លុប")" នឹងត្រូវបានបង្ហាញ។



ករណីផ្លាស់ប្តូររូបភាព

ករណីផ្លាស់ប្តូររូបភាព សូមចុចប៊ូតុង "削除"("លុប") ហើយបង្ហោះ(upload)ម្តងទៀត។



ជំហានរហូតដល់ការបង្ហោះ(upload)

6

អំពីការបញ្ជាក់ចុងក្រោយ

ចំពោះរូបភាពដែលបង្ហោះ(upload)
សូមត្រួតពិនិត្យរូបភាពថាគឺជារូបភាព
"ប័ណ្ណស្នាក់នៅ" របស់សាមីខ្លួនម្ចាស់គណនី។

ការបញ្ជូន

នៅពេលត្រួតពិនិត្យចប់សព្វគ្រប់ហើយ
សូមចុចប៊ូតុង "送信する" ("បញ្ជូន")
ដើម្បីធ្វើការបញ្ជូន។

